

សារឆ្លើយតបរបស់អភិបាលក្រុង Revere ពីវីរុសកូវីដ១៩ : ថ្ងៃទី ១៦ ខែ មីនា ២០២០

ក្រុមឆ្លើយតបហ៊ុយស និងបន្តយុទ្ធសាស្ត្រគ្រប់គ្រងស្ថានភាព

អាហារវេចខ្ចប់ស្រាប់

និងមានផ្តល់ជូនដល់សិស្សគ្រប់រូបនៅតាមគ្រឹះស្ថានអប់រំសិក្សាសាធារណៈទូទាំងទីក្រុង Revere

សារទៅកាន់ពលរដ្ឋគ្រប់រូបដែលមានលំនៅអចិន្ត្រៃ្ត : សូមស្នាក់នៅផ្ទះ

ថ្ងៃទី ១៦ មីនា ២០១៩ - ក្នុងថ្ងៃនេះផ្ទាល់ ក្រុមឆ្លើយតបហ៊ុយសនៃក្រុង Revere នឹងបន្តការយ៉ាសសកម្ម ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស កូវីដ ១៩ នៅក្នុងសហគមន៍។ គិតត្រឹមថ្ងៃទី ១៦ មីនា ២០១៩ នេះ មិនទាន់មានការរាយការណ៍ ឬការបញ្ជាក់ ពីករណីណាមួយដែលមានអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងក្រុងនេះនៅឡើយ ហើយអាជ្ញាធរក្រុងមានការរំពឹងថា អ្វីៗនឹងបានផ្លាស់ប្តូរ។

អភិបាលក្រុង លោក Arrigo បានមានប្រសាសន៍ថា៖ “ក្នុងសប្តាហ៍នេះ ក្រុមរបស់យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង តាមដែលអាចធ្វើបានដើម្បីការបន្ថយការរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងសហគមន៍របស់យើង ហើយការពារប្រជាជនរបស់យើងដែលងាយរងគ្រោះ និងធានាបន្តសេវាកម្មក្នុងក្រុងយ៉ាងពេញលេញសម្រាប់ប្រជាជនរបស់យើង។ សកម្មភាពដែលយើងចាប់ផ្តើមធ្វើក្នុងសប្តាហ៍នេះគឺ ការបន្ថយកហានិភ័យនានាដែលអាចប៉ះពាល់ ឬរាំងស្ទះដល់ប្រព័ន្ធសុខាភិបាលរបស់យើង ដើម្បីជួសជុលគ្រោះជីវិត។ ប្រជាជនរាល់គ្នា ត្រូវដឹងពីកិច្ចការរបស់ខ្លួន។ សាររបស់ខ្ញុំ សម្រាប់ពលរដ្ឋគ្រប់គ្នាគឺ សូមព្យាយាមនៅផ្ទះ និងកុំចេញទៅក្រៅតាមដែលអាចធ្វើបាន។”

អំពីសេវានានារបស់ក្រុងមានដូចជា:

- នៅថ្ងៃអាទិត្យទី ១៥ មីនា ២០២០ អភិបាលក្រុង លោក Arrigo បានប្រកាសបិទសាលា City Hall សម្រាប់សាធារណៈជនទូទៅ រហូតដល់ស្ថានភាពមានភាពប្រក្រតីឡើងវិញ។ រាល់ព័ត៌មាននឹងសេវាកម្មផ្សេងៗនៅបន្តដំណើរដដែលនៅគេហទំព័រ Revere.org ។ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ មជ្ឈមណ្ឌលកម្សាន្ត បណ្ណាល័យសាធារណៈ មជ្ឈមណ្ឌលសហគមន៍ និងមណ្ឌលចាស់ជរា ត្រូវបានបិទ។ គ្រប់កម្មវិធីដែលធ្លាប់ធ្វើឡើងក្នុងអគារទាំងនេះ នឹងត្រូវប្តូរមកធ្វើតាមរយៈប្រព័ន្ធអនឡាញ និងតាមទូរទស្សន៍ Revere សម្រាប់សប្តាហ៍នេះ។
- នឹងគ្មានការរំខានណាមួយកើតឡើងដល់សេវាគោលនានារបស់ មន្ទីរសាធារណៈ “Department of Public Works” និង Revere 311 ឡើយ។
- គ្រឹះស្ថានសិក្សាសាធារណៈនៅក្រុង Revere នឹងចាប់ផ្តើមគម្រោងអាហារខ្ចប់ Grab-and-Go meal សម្រាប់សិស្ស និងគ្រួសារនៅសាលាចំនួន ៨ ក្នុងថ្ងៃនេះ ដោយផ្តល់ជូនអាហារ ៣៥០ កញ្ចប់តាមបង្អួច។ អាហារពេលព្រឹក និងថ្ងៃត្រង់ នឹងមានផ្តល់ជូនដល់កុមារដែលត្រូវការ ពីថ្ងៃច័ន្ទ ដល់ សុក្រ ចាប់ពីម៉ោង ១០ ដល់ ១១ ព្រឹក និង ពីម៉ោង១១ ដល់ ១ ថ្ងៃត្រង់ មិនអាស្រ័យថាពួកគេសិក្សានៅទីណានោះឡើយ។ ផែនការរៀនសូត្រជាក់ស្តែងសម្រាប់គ្រប់កម្រិតទាំងអស់នឹងត្រូវបានផ្តល់ជូននៅគេហទំព័រ RevereK12.org ។ ឧបករណ៍នានាមានផ្តល់ជូនសម្រាប់សិស្សដែលខ្វះខាត។ ព័ត៌មានបន្ថែមមាននៅ [ទីនេះ](#) ។
- ការិយាល័យអភិបាលក្រុងកំពុងបន្តចុះផ្សព្វផ្សាយដល់តំបន់អាជីវកម្ម ភោជនីយដ្ឋាន និងបារនានា ដើម្បីហាមមិនឱ្យប្រមូលផ្តុំមនុស្សលើសពី២៥នាក់។ សេវាកម្មអធិការកិច្ច និងបូលីសនឹងចាប់ផ្តើមអនុវត្តបទបញ្ជាទាំងនៅថ្ងៃអង្គារទី ១៧ ខែមីនា ២០២០។

- Revere 311 និងមានបុគ្គលិកប្រចាំការ ចាំឆ្លើយសំណួរនានាដែលពលរដ្ឋមាន។ សូមទាក់ទងផ្ទាល់ទៅកាន់ក្រុង តាម 311 (or 781-286-8311) ឬអ៊ីម៉ែលទៅ Revere311@revere.org ។
- [Volunteer Database](#) របស់ទីក្រុង នឹងបើករាល់ថ្ងៃសុក្រសម្រាប់បុគ្គលដែលស្វែងរកប្រាក់កម្ចី ជួយក្នុងពេលច្រើនសប្តាហ៍បន្ទាប់។ អ្នកដែលចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តជាមួយទីក្រុង និងមានក្រុមការងារទាក់ទងទៅក្រោយបំពេញឯកសាររួច។
- សមាជិកនៃក្រុមឆ្លើយតបបន្ទាន់ កំពុងបន្តរាយការណ៍ពីស្ថានភាពនានាទៅអភិបាលក្រុងជារៀងរាល់ថ្ងៃ។ មន្ត្រីសាលាក្រុងក៏ចូលរួមក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃជាមួយមន្ត្រីរដ្ឋ និងសហព័ន្ធ ដើម្បីដឹងព្រឹត្តិការណ៍។ ការធ្វើបច្ចុប្បន្នភាពទាំងអស់សម្រាប់ពលរដ្ឋ Revere ត្រូវបានចែករំលែកជាទៀងទាត់នៅ គេហទំព័រ Revere.org និងបណ្តាញសង្គម។

អំពីសុខភាព និងសុខុមាលភាពរបស់ប្រជាជនដែលងាយរងគ្រោះ៖

អភិបាលក្រុងនឹងបន្តផ្តោតលើការគាំទ្រយ៉ាងសកម្មដល់ប្រជាជនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ដោយគ្រូបង្រៀនមនុស្សវ័យចំណាស់ និងមនុស្សគ្រប់វ័យដែលមានបញ្ហាសុខភាពទន់ខ្សោយ។

សកម្មភាពទាំងនោះមានដូចជា៖

- បង្កើតបណ្តាញភ្ជាប់ទំនាក់ទំនងជាមួយមនុស្សចាស់ទូទាំងទីក្រុងដើម្បីអាចបន្តពិនិត្យសុខភាពតាម ទូរស័ព្ទ។
- បន្តភាពជាដៃគូជាមួយអង្គការជំនួយ ដោយធានាផ្តល់ជូននូវការចែកចាយថ្នាំតាមវេជ្ជបញ្ជាឱ្យបានច្រើន និងការចុះផ្សព្វផ្សាយដល់ CVS Pharmacy និង Walgreens ដើម្បីបង្កើតការប្តេជ្ញាចិត្តជាដៃគូ។
- ផ្សព្វផ្សាយដល់អ្នកមានផ្ទះសម្បែងសាធារណៈ និងឯកជនទាំងអស់ក្នុងក្រុង ដើម្បីចែករំលែកព័ត៌មាន។
- ផ្សព្វផ្សាយដល់អ្នកមើលថែមនុស្សចាស់ជរាតាមផ្ទះ ឲ្យកំណត់តម្រូវការបន្តការផ្តល់អាហារប្រចាំថ្ងៃ។
- បន្តសម្របសម្រួល ជាមួយអ្នកផ្តល់សេវា Mystic Valley ដើម្បីចាប់ផ្តើមគម្រោងពន្យារពេលសេវាកម្មផ្តល់ជូនដល់មនុស្សវ័យចំណាស់។

សកម្មភាពដែលពលរដ្ឋត្រូវធ្វើ៖

មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ [Centers for Disease Control](#) បានណែនាំពីវិធីល្អបំផុតក្នុងការការពារ ជៀសវាងការឆ្លងវីរុសនេះ និងផ្តល់គន្លឹះងាយៗដូចជាគឺ ត្រូវលាងដៃឱ្យបានញឹកញាប់ ជៀសវាងការទាក់ទងជិតស្និទ្ធជាមួយអ្នកដទៃ ចំពោះអ្នកដែលមានជំងឺនានាត្រូវស្តាកនៅផ្ទះ ខ្ទប់មាត់ឲ្យជិតពេលក្អក ឬកណ្តាស ហើយលាងសំអាតដៃឲ្យ និងកុំខុស្សាហ៍ប៉ះមុខញឹកញាប់ពេក។

ការបម្រុងទុករបស់ Revere Emergency៖

ក្រុមគាំពារសុខភាព និងសុខភាពសាធារណៈនៃទីក្រុង Revere កំពុងចូលរួមនៅក្នុងការប្រជុំសង្ខេបជាទៀងទាត់ជាមួយ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Massachusetts និងត្រូវបានរៀបចំដើម្បីបញ្ជូនអ្នកស្ម័គ្រចិត្តទៅក្នុងទីក្រុង Revere តាមតម្រូវការ។